

ការរៀបចំខ្លួននាំមកនូវពរជ័យទាំងឡាយ

ប្រធាន ថូម៉ាស អេស ម៉ែនសុន

បងប្អូនប្រុសទាំងឡាយ អ្នកដែលនៅទីនេះក្នុងមជ្ឈមណ្ឌលសន្តិសីទ នៅក្នុងទីក្រុង សលត លេក គឺមើលទៅគួរឱ្យរំភើបណាស់។ វាគឺជាភាពអស្ចារ្យដើម្បីដឹងច្បាស់ថា នៅក្នុងសាលាជំនុំរាប់ពាន់នៅទូទាំង ពិភពលោក ក្រៅពីអ្នករាល់គ្នានៅទីនេះ--- ជាបងប្អូនប្រុសដែលកាន់បញ្ចូលពិភពរបស់ព្រះ--- កំពុងទទួល បានការចាក់ផ្សាយនេះ តាមការបញ្ជូនតាមផ្កាយរណប។ ជាតិសាសន៍របស់អ្នករាល់គ្នាមានផ្សេងៗគ្នា ហើយភាសារបស់អ្នកមានច្រើនភាសា ប៉ុន្តែយើងមានលក្ខណៈមួយដូចគ្នា។ យើងត្រូវបានទុកចិត្តឱ្យកាន់ បញ្ចូលពិភព ហើយដើម្បីធ្វើកិច្ចការនៅក្នុងព្រះនាមរបស់ព្រះ។ យើងគឺជាអ្នកទទួលនូវទំនុកចិត្តពិសិដ្ឋ មួយ។ មានរឿងជាច្រើន ត្រូវបានរំពឹងទុកពីយើង។

ខ្ញុំនៅចងចាំយ៉ាងច្បាស់បំផុតនូវរឿងមួយរបស់ខ្ញុំ គឺការចូលរួមនៅក្នុងការប្រជុំបញ្ចូលពិភព ក្នុងនាមជាឌីកុន ដែលបានតែងតាំងថ្មី ហើយច្រៀងទំនុកដំកើងបើកបទ «Come All Ye Sons of God Who Have Received the Priesthood»។ នៅយប់នេះខ្ញុំនឹងនិយាយអំពីអត្ថន័យនៃទំនុកដំកើងនោះឡើងវិញ ហើយនិយាយទៅ កាន់អ្នកថា ចូរមកបុត្រាទាំងអស់របស់ព្រះ ដែលបានទទួលបញ្ចូលពិភព ចូរយើងពិចារណាអំពីការហៅ របស់យើង ចូរយើងឆ្លុះបញ្ចាំង អំពីការទទួលខុសត្រូវរបស់យើង ហើយចូរយើងដើរតាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។

កាលពីម្ភៃឆ្នាំកន្លងទៅ ខ្ញុំបានចូលរួមនៅក្នុងការប្រជុំសាក្រាម៉ង់មួយ ដែលកុមារនិយាយអំពីបាវចនាថា ខ្ញុំ ជាបងប្អូនដងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធច្នៃចុងក្រោយ។ កុមារភូមិទាំងនេះ បាន សម្តែងថា ពួកគេកំពុងតែទទួលបានការបំពាក់បំប៉ន សម្រាប់ការបំរើដល់ព្រះអម្ចាស់ និងអ្នកដទៃ។ តន្ត្រីពិរោះ ណាស់ កុមារទាំងឡាយសូត្រនូវផ្នែករបស់គេយ៉ាងស្ងាត់ ហើយព្រះវិញ្ញាណត្រូវបានបញ្ជូនមកពីស្ថាន សួគ៌។ ចៅប្រុសម្នាក់របស់ខ្ញុំ មានអាយុ 11 ឆ្នាំនៅពេលនោះ បាននិយាយអំពីការនិមិត្តដំបូង នៅពេលគាត់ សម្តែងនូវផ្នែករបស់គាត់នៅក្នុងកម្មវិធី។ បន្ទាប់មក នៅពេលគាត់មករកឪពុកម្តាយរបស់គាត់ និងលោកតា លោកយា ខ្ញុំបាននិយាយទៅគាត់ថា «ថមមី លោកតា គិតថា ចៅជិតក្លាយជាអ្នកផ្សព្វផ្សាយសាសនា ហើយ»។ គាត់ឆ្លើយថា «នៅទេលោកតា ខ្ញុំត្រូវរៀនច្រើនទៀត»។

នៅប៉ុន្មានឆ្នាំក្រោយមក ថមមី បានរៀន អរគុណចំពោះឪពុកម្តាយរបស់គាត់ និងគ្រូបង្រៀន និងអ្នកឱ្យ ដំបូន្មាន នៅក្នុងសាសនាចក្រ ដែលបានធ្វើការលះបង់ និងយកចិត្តទុកដាក់។ នៅពេលគាត់មានវ័យធំល្មម

នោះគាត់ត្រូវបានហៅឱ្យបំរើបេសកកម្ម។ គាត់បានធ្វើការបំរើតាមរបៀបដែលប្រកបដោយកិត្តិយស
បំផុត។

យុវជនទាំងឡាយ ខ្ញុំសូមដាស់តឿនដល់អ្នករាល់គ្នា ឱ្យរៀបចំខ្លួនសម្រាប់ការបំរើបេសកកម្ម។ មាន
ឧបករណ៍ជាច្រើន ដើម្បីជួយអ្នកឱ្យរៀនមេរៀន ដែលនឹងជាប្រយោជន៍ដល់អ្នក ក៏ជួយអ្នកឱ្យរស់នៅក្នុង
ជីវិតមួយ ដែលអ្នក នឹងត្រូវការដើម្បីមានជីវិតសក្តិសមផងដែរ។ ឧបករណ៍មួយ គឺកូនសៀវភៅ ដែលមាន
ចំណងជើងថា *ដើម្បីកម្លាំងនៃយុវជន* ដែលបានបោះពុម្ពនៅក្រោមការដឹកនាំ របស់គណៈប្រធានទីមួយ
និងក្រុម នៃពួកដប់ពីរនាក់។ វាបង្ហាញពីបទដ្ឋានទាំងឡាយមកពីការសរសេរ និងការបង្រៀនរបស់ពួកអ្នក
ដឹកនាំសាសនាចក្រ និងមកពីព្រះគម្ពីរ ពេលប្រកាន់ខ្ជាប់ទៅនឹងវា នឹងនាំមកនូវពរជ័យទាំងឡាយពី
ព្រះវរបិតាសួគ៌របស់យើង ហើយនឹងការដឹកនាំពីព្រះរាជបុត្រាទ្រង់ចំពោះយើងម្នាក់ៗ បន្ថែមពីលើនេះ
ទៀត មានសៀវភៅមេរៀនជាច្រើន ដែលត្រូវបានរៀបចំដោយយកចិត្តទុកដាក់ បន្ទាប់ពីការពិចារណា
ប្រកបដោយការអធិស្ឋាន។ ក្រុមគ្រួសារ មានរាត្រីជួបជុំក្រុមគ្រួសារ ដែលគោលការណ៍ទាំងឡាយនៃ
ដំណឹងល្អ ត្រូវបានបង្រៀន។ អ្នករាល់គ្នាស្ទើរតែទាំងអស់ មានឱកាសដើម្បីចូលរៀនថ្នាក់សិក្ខាសាលា
ដែលត្រូវបានបង្រៀនដោយគ្រូបង្រៀនដែលមានការលះបង់ ដែលមានអ្វីៗយ៉ាងច្រើនដើម្បីចែកចាយឱ្យ។

ត្រូវរៀបចំខ្លួន សម្រាប់អាពាហ៍ពិពាហ៍ក្នុងព្រះវិហារបរិសុទ្ធ ក៏ដូចជាសម្រាប់បេសកកម្ម។ ការដើរលេង
ជាគូត្រឹមត្រូវ គឺជាចំណែកមួយនៃការរៀបចំខ្លួននោះ។ នៅក្នុងវប្បធម៌ជាច្រើន ការដើរលេងជាគូ គឺជាការ
សមរម្យ ប៉ុន្តែកុំដើរលេងជាគូរឡើយ រហូតដល់អ្នកមានអាយុដប់ប្រាំមួយឆ្នាំសិន។ មិនមែនយុវវ័យទាំង
អស់ចាំបាច់ត្រូវដើរលេងជាគូ ឬចង់ដើរលេងជាគូរទេ។ នៅពេលអ្នកចាប់ផ្តើមការដើរលេងជាគូ ចូរទៅជា
ក្រុម ឬមានពីរគូ។ ត្រូវប្រាកដថា ឪពុកម្តាយរបស់អ្នក បានជួប ហើយស្គាល់មនុស្សទាំងឡាយ ដែលអ្នក
ដើរលេងជាគូ។ ដោយសារការដើរលេងជាគូ គឺជាការរៀបចំមួយសម្រាប់អាពាហ៍ពិពាហ៍ ដូច្នេះចូរដើរ
លេងជាគូរតែជាមួយនឹងអ្នកទាំងឡាយណា ដែលមានបទដ្ឋានខ្ពស់ប៉ុណ្ណោះ។

ចូរប្រុងប្រយ័ត្ន ទៅកន្លែងណាដែលមានបរិដ្ឋានល្អ ជាកន្លែងដែលអ្នកនឹងមិនជួបប្រទះនឹងការល្ងង់។

ឪពុកល្អាតវៃ បាននិយាយទៅកូនប្រុសរបស់គាត់ថា «បើកូនដឹងថា ខ្លួនកូននៅក្នុងកន្លែងមួយ ដែលកូន
មិនគួរទៅ ចូរដើរចេញ!»។ នេះជាដំបូន្មានល្អសម្រាប់យើងទាំងអស់គ្នា។

អ្នកបំរើរបស់ព្រះអម្ចាស់ តែងតែប្រឹក្សាដល់យើងឱ្យស្លៀកពាក់សមរម្យ ដើម្បីបង្ហាញការគោរពចំពោះ
ព្រះវរបិតាសួគ៌ របស់យើង និងខ្លួនយើង។ របៀបដែលអ្នកស្លៀកពាក់ បញ្ជូនសារលិខិតអំពីខ្លួនអ្នកទៅអ្នក

ដទៃ ហើយជាញឹកញាប់ មានឥទ្ធិពលយ៉ាងច្រើនលើរបៀបដែលអ្នក និងអ្នកដទៃ ធ្វើទង្វើ។ ចូរស្លៀកពាក់ តាមរបៀបមួយ ដែលលើកកម្ពស់ឥរិយាបថល្អបំផុតរបស់ខ្លួនអ្នក និងអ្នកទាំងឡាយ ដែលនៅជុំវិញអ្នក។ ចូរជៀសវាងពីសំលៀកបំពាក់ និងអាការៈខាងក្រៅដែលហួសហេតុ រួមមានទាំងការចាក់សាក់ ឬការចោះ សាច់ផងដែរ។

មនុស្សគ្រប់រូបត្រូវការមិត្តល្អ។ ក្រុមមិត្តភក្តិរបស់អ្នកនឹងមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើការគិត និង អាកប្បកិរិយារបស់អ្នក ក៏ដូចជាអ្នកនឹងមានឥទ្ធិពលលើគេផងដែរ។ នៅពេលអ្នកចែកចាយនូវគុណតម្លៃ ដូចគ្នា ជាមួយនឹងមិត្តភក្តិរបស់អ្នក នោះអ្នកអាចពង្រឹង និងលើកទឹកចិត្តដល់គ្នាទៅវិញទៅមក។ ចូរ ប្រព្រឹត្តនឹងមនុស្សគ្រប់រូប ដោយសណ្តានចិត្តល្អ និងភាពថ្លៃថ្នូរ។ អ្នកដែលមិនមែនជាសមាជិកជាច្រើន បានចូលមកក្នុងសាសនាចក្រ តាមរយៈមិត្តភក្តិ ដែលនាំពួកគេមកចូលរួមក្នុងសកម្មភាពទាំងឡាយរបស់ សាសនាចក្រ។

មានការនិយាយជាញឹកញាប់ ដែលជាការពិតថា៖ «ភាពស្មោះត្រង់គឺជាគោលនយោបាយដ៏ល្អបំផុត»។ 1 យុវជនពួកបរិសុទ្ធថ្ងៃចុងក្រោយម្នាក់ រស់នៅដូចជាអ្វីដែលគាត់បង្រៀន និងជឿ។ គាត់ស្មោះត្រង់ជាមួយ នឹងអ្នកដទៃ។ គាត់ស្មោះត្រង់ជាមួយនឹងខ្លួនឯង។ គាត់ស្មោះត្រង់ជាមួយនឹងព្រះ។ គាត់ស្មោះត្រង់ដោយ សារទម្លាប់ និងដោយស្វ័យប្រវត្តិ។ នៅពេលត្រូវធ្វើការសម្រេចចិត្តដ៏លំបាកមួយ នោះគាត់មិនដែលសួរ ខ្លួនឯងថា «តើអ្នកដទៃនឹងគិតអ្វីខ្លះនោះទេ?» ប៉ុន្តែសួរថា «តើខ្ញុំគិតយ៉ាងណាអំពីខ្លួនខ្ញុំ?»

សម្រាប់មនុស្សមួយចំនួន នឹងមាននូវការល្អឯមិនឱ្យគោរពបទដ្ឋានផ្ទាល់ខ្លួន នៃភាពទៀងត្រង់។ នៅក្នុង ថ្នាក់រៀនច្បាប់ពាណិជ្ជកម្មមួយក្នុងសាកលវិទ្យា ដែលខ្ញុំបានចូលរួម ខ្ញុំចងចាំថា មានមិត្តម្នាក់ មិនដែល រៀបចំខ្លួនសម្រាប់ការពិភាក្សាជាក្រុមក្នុងថ្នាក់ទេ។ ខ្ញុំគិតមកខ្លួនខ្ញុំថា «តើគាត់នឹងអាចប្រឡងជាប់ដោយ របៀបណា?»

ខ្ញុំបានរកឃើញចម្លើយនៅពេលគាត់មកថ្នាក់រៀន សម្រាប់ការប្រលងបញ្ចប់ នៅថ្ងៃរដូវរងាមួយ គាត់បាន ពាក់តែស្បែកជើងផ្ទាត់មក។ ខ្ញុំភ្ញាក់ផ្អើល ហើយបានមើលគាត់ នៅពេលចាប់ផ្តើមថ្នាក់រៀន។ សៀវភៅ របស់គាត់ទាំងអស់ដាក់នៅលើតុដូ។ គាត់ដោះស្បែកជើងផ្ទាត់គាត់ចេញ ហើយគាត់ហាត់ និងបានរៀបចំ ការស្ថិតិបិទមេជើងរបស់គាត់ រួចគាត់យកមេជើងបើកទំព័រសៀវភៅដែលគាត់ដាក់នៅលើតុដូ ម្តងមួយ ទំព័រៗយ៉ាងជំនាញ ដើម្បីមើលចម្លើយចំពោះសំណួរប្រលង។

គាត់ទទួលបានពិន្ទុដ៏ល្អបំផុតនៅក្នុងមុខវិជ្ជាច្បាប់អាជីវកម្មនោះ។ ប៉ុន្តែនៅទីបំផុត គាត់បានទទួលនូវ យុត្តិធម៌។ ក្រោយមក នៅពេលគាត់រៀបចំខ្លួន ដើម្បីប្រលងបញ្ចប់របស់គាត់ ជាលើកទីមួយ ដែលអ្នកគ្រប់ គ្រងមុខវិជ្ជាជាក់លាក់ របស់គាត់ បាននិយាយថា «ឆ្នាំនេះ ជាជាងការប្រលងសរសេរ ខ្ញុំនឹងឈប់ប្រើ ទំនៀមទំលាប់ចាស់ហើយ ហើយនឹងធ្វើការប្រលងផ្ទាល់មាត់វិញ»។ អ្នកជំនាញបើកចាក់ដោយមេដឹង ជាទីស្រឡាញ់របស់យើង នឹងយកមេដឹងមកដាក់ក្នុងមាត់វិញហើយ នៅពេលនោះ រួចគាត់ក៏បានប្រឡង ធ្លាក់។

របៀបដែលអ្នកនិយាយ និងពាក្យដែលអ្នកប្រើ ប្រាប់អំពីរូបភាពដែលអ្នកជ្រើសរើសដើម្បីបង្ហាញយ៉ាង ច្រើន។ ចូរប្រើពាក្យសំដី ដើម្បីស្ថាបនា និងលើកដំកើងដល់អ្នកទាំងឡាយ ដែលនៅជុំវិញអ្នក។ ពាក្យ ប្រមាថ គ្រោតគ្រាត ឬ ច្រឡោះបោះ និងការលេងសើចមិនសមរម្យ ឬពាក្យលេងសើចអាសអាភាស គឺជា ការប្រមាថដល់ព្រះអម្ចាស់។ មិនត្រូវប្រើព្រះនាមរបស់ព្រះ ឬព្រះយេស៊ូវគ្រីស្ទខុសឆ្គងឡើយ។ ព្រះអម្ចាស់មានបន្ទូលថា «កុំឱ្យចេញព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះនៃឯង ជាអសារឥតការឡើយ»។²

ព្រះវរបិតាសូតិរបស់យើង បានឱ្យដំបូន្មានដល់យើង ឱ្យស្វែងរក «អ្វីណាមួយ ដែលប្រកបដោយគុណធម៌ គួរស្រឡាញ់ ឬឈ្មោះល្អ ឬក៏គួរឱ្យសរសើរ»។³ អ្វីក៏ដោយដែលអ្នកនិយាយ ចូរស្តាប់ ឬមើលអំពីឥទ្ធិពល ដែលមានមកលើអ្នក។

រូបអាសគ្រាម គឺជាគ្រោះថ្នាក់ និងគ្រឿងញៀនជាពិសេស។ ការរកមើលរូបអាសគ្រាមដោយការចង់ដឹង ចង់ឃើញ អាចក្លាយទៅជាការគ្រប់គ្រងមួយទៅលើទម្លាប់ ដែលនាំទៅរកសម្ភារនោះបន្ថែមទៀត ហើយ នាំទៅរកអំពើរំលងខាងផ្លូវភេទ។ ចូរចៀសវាងពីរូបអាសគ្រាម នៅគ្រប់វិធី។

ចូរកុំខ្លាចដើម្បីដើរចេញពីខ្សែភាពយន្ត បិទទូរទស្សន៍ ឬប្តូរឃុំស្តីវិទ្យុ បើសិនជាវាមានបង្ហាញអំពីអ្វី ដែលមិន ត្រូវតាមបទដ្ឋានរបស់ព្រះវរបិតាសូតិរបស់អ្នក។ និយាយដោយសង្ខេប គឺថាបើសិនជាអ្នកសង្ស័យអំពី ខ្សែ ភាពយន្ត សៀវភៅ ឬទម្រង់នៃការកំសាន្តដទៃទៀតជាក់លាក់ណាមួយ ថាវាសមរម្យ ឬក៏អត់នោះ ចូរកុំ មើលវា កុំអានវា និងកុំចូលរួមជាមួយវា។

សារកប៉ុលបានប្រកាសថា «តើអ្នករាល់គ្នាមិនដឹងទេឬអីថា ខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថា ព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា?... ព្រះវិហារនៃព្រះជារត្មដ៏បរិសុទ្ធ គឺជាខ្លួនអ្នករាល់គ្នានេះ ឯង»។⁴ បងប្អូនប្រុស វាគឺជាការទទួលខុសត្រូវរបស់យើង ដើម្បីរក្សាព្រះវិហាររបស់យើង ឱ្យបានស្អាត

និងបរិសុទ្ធ។

ឱសថដែលមហន្តរាយ ការប្រើប្រាស់ឱសថខុសពីការណែនាំ គ្រឿងស្រវឹង កាហ្វេ តែ និងថ្នាំជក់ បំផ្លាញ ដល់រូបកាយ ខួរក្បាល និងសុខភាពខាងវិញ្ញាណរបស់អ្នក។ គ្រឿងស្រវឹងគ្រប់ទម្រង់ គឺមានគ្រោះថ្នាក់ដល់ វិញ្ញាណ និងរូបកាយរបស់អ្នក។ ថ្នាំជក់ អាចយកអ្នកធ្វើជាទាសករ ធ្វើឱ្យស្លាប់របស់អ្នកខ្សោយ និងបន្ថយ ជីវិតរបស់អ្នក។

តន្ត្រីដែលអាចជួយឱ្យអ្នកខិតទៅកាន់តែជិតនឹងព្រះវរបិតាស្នូលរបស់អ្នក។ តន្ត្រីអាចត្រូវបានប្រើដើម្បីអប់រំ ស្តាប់ បំផុសគំនិត និងបង្រួបបង្រួម។ ទោះជាយ៉ាងណាក៏ដោយ តន្ត្រីអាចធ្វើឱ្យស្លឹកការយល់ដឹងខាង វិញ្ញាណរបស់អ្នក តាមរយៈចង្វាក់ បឺត ប្រពលភាព និងបទកាព្យខ្លីៗ។ ឥទ្ធិពលអវិជ្ជមាន គឺមានយ៉ាងច្រើន បើសិនជាអ្នកបំពេញនៅក្នុងគំនិតរបស់អ្នក ជាមួយនឹងតន្ត្រីដែលមិនសក្តិសម។

ដោយសារតែការរួមប្រតិបត្តិខាងផ្លូវភេទ គឺជារឿងដ៏ពិសិដ្ឋបំផុត នោះព្រះអម្ចាស់ តម្រូវឱ្យមានការគ្រប់ គ្រងលើខ្លួនឯង និងភាពបរិសុទ្ធ មុនពេលរៀបការ ក៏ដូចជាមានភក្តីភាពពេញលេញ បន្ទាប់ពីពេលរៀប ការ។ នៅក្នុងការដើរលេងជាគូរ ចូរប្រព្រឹត្តជាមួយនឹងគូរដើរលេងរបស់អ្នក ដោយការគោរព ហើយរំពឹងឱ្យ ដៃគូរបស់អ្នក បង្ហាញនូវការគោរពដូចគ្នាចំពោះអ្នក។ ទឹកភ្នែកនឹងមានដោយជៀសមិនរួច ពេលធ្វើអំពើ រំលង។

ប្រធាន ដាវីឌ អូ មិកយេ ដែលជាប្រធានទីប្រាំបួន នៃសាសនាចក្រ បានឱ្យដំបូន្មានថា «ខ្ញុំសូមអង្វរឱ្យអ្នក គិតគំនិតស្អាតស្អំ»។ បន្ទាប់មក គាត់បានធ្វើការប្រកាសអំពីសេចក្តីពិតដ៏សំខាន់នេះថា៖ «គ្រប់សកម្មភាព ត្រូវបានកើតឡើងដោយសារការគិត។ បើសិនជាយើងចង់គ្រប់គ្រងសកម្មភាពរបស់យើង យើងត្រូវតែគ្រប់ គ្រងការគិតរបស់យើង»។ បងប្អូនប្រុស ចូរបំពេញនៅក្នុងគំនិតរបស់អ្នកដោយគំនិតល្អៗ នោះសកម្មភាព របស់អ្នក នឹងបានត្រឹមត្រូវ។ សូមឱ្យអ្នករាល់គ្នាម្នាក់ៗ អាចនិយាយឡើងវិញនូវឃ្លាសេចក្តីពិត ចេញមកពី ពាក្យរបស់ ធននីសិន ដោយ សី ហ្គាឡាហាដ៖ «កម្លាំងរបស់ខ្ញុំគឺមានដូចជាកម្លាំងរបស់យុវវ័យដោយសារ តែដួងចិត្តរបស់ខ្ញុំបរិសុទ្ធ»។ 5

កាលពីពេលមិនយូរប៉ុន្មានកន្លងមក មានអ្នកនិពន្ធភាសែត ស្តីអំពីកាមគុណរបស់យុវវ័យ បានសរុប សេចក្តីអំពីការស្រាវជ្រាវរបស់គាត់ដោយនិយាយថា សង្គមបានបញ្ជូនសារលិខិតចម្រុះទៅឱ្យយុវវ័យ៖ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយដ៏ច្រើនបានផ្លាស់ប្តូរថា «មានសារលិខិតសំខាន់បំផុតគឺ

សកម្មភាពខាងផ្លូវភេទ គឺអាចទទួលយកបាន ហើយត្រូវបានរំពឹងទុក» វាជាការលើកទឹកចិត្តឱ្យធ្វើអ្វីមួយ ដែល ពេលខ្លះវាធ្វើឱ្យយុវវ័យពិបាក ស្តាប់នូវការព្រមាន របស់អ្នកជំនាញ និងការអង្វររបស់ឪពុកម្តាយ។ ព្រះអម្ចាស់បានប្រាប់យ៉ាងច្បាស់ និងលំអិត នៅពេលទ្រង់ប្រកាសដល់យើងថា «ចូរញែកខ្លួនចេញជា ស្អាតចុះ»។ 6

នៅពេលមានការល្អៗមកដល់ ចូរចាំអំពីដំបូន្មានដ៏ល្អិតវៃរបស់សាវកប៉ុល ដែលបានប្រកាសថា៖ «គ្រិត គ្មានសេចក្តីល្អៗណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្អៗ ដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ ក៏ស្មោះត្រង់ដែរ ទ្រង់មិនឱ្យកើតមានសេចក្តីល្អៗហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវ ល្អៗ នោះទ្រង់ក៏រៀបផ្លូវឱ្យចៀសរួច ដើម្បីឱ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន»។ 7

នៅពេលអ្នកត្រូវបានបញ្ជាក់ជាសមាជិកនៃសាសនាចក្រ អ្នកបានទទួលសិទ្ធិ ដើម្បីមានភាពជាដៃគូនៃ ព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់អាចជួយអ្នកឱ្យធ្វើការជ្រើសរើសត្រឹមត្រូវ។ នៅពេលមានឧបសគ្គ និងល្អៗ នោះអ្នកមិនចាំបាច់មានអារម្មណ៍ថាឯកកោទេ។ ចូរចងចាំថា ការអធិស្ឋាន គឺជាលិខិតឆ្លងដែនទៅកាន់ អំណាចខាងវិញ្ញាណ។

បើមាននរណាម្នាក់ដំពប់ដួលនៅក្នុងការធ្វើដំណើររបស់គាត់ នោះមានផ្លូវឱ្យត្រឡប់មកវិញ។ ដំណើរការ នេះ ត្រូវបានហៅថា ការកែប្រែចិត្ត។ ព្រះអង្គសង្គ្រោះរបស់យើង បានសុគតដើម្បីផ្តល់ដល់អ្នក និងខ្ញុំនូវ អំណោយទាន ដែលប្រកបដោយពរនោះ។ ទោះជាផ្លូវមានការលំបាក តែមានការសន្យាពិតថា៖ «ទោះបី អំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសងដូចហិមៈ»។ 8

ចូរកុំដាក់ជីវិតដ៏អស់កល្បជានិច្ចរបស់អ្នកប្រថុយប្រថានឡើយ។ ចូររក្សាបទបញ្ញត្តិរបស់ព្រះ។ បើសិនជា អ្នកមានអំពើបាប កាលណាអ្នកចាប់ផ្តើមត្រឡប់ក្រោយកាន់តែឆាប់ នោះអ្នកនឹងស្វែងរកឃើញសេចក្តី សុខសាន្ត និងអំណរដ៏ផ្អែមល្អែម ដែលកើតមានមកជាមួយនឹងអព្វុតហេតុនៃការអភ័យទោសកាន់តែឆាប់។ សុភមង្គលកើតមានមកពីការរស់នៅតាមផ្លូវ ដែលព្រះអម្ចាស់ចង់ឱ្យអ្នករស់នៅ និងការបំរើដល់ព្រះ និង អ្នកដទៃ។

កម្លាំងខាងវិញ្ញាណ ជាញឹកញាប់កើតមកតាមរយៈការបំរើដែលមិនគិតពីខ្លួនឯង។ កាលពីប៉ុន្មានឆ្នាំកន្លង ទៅ ខ្ញុំបានទៅលេងបេសកកម្មកាលីហ្វ័រញ៉ា ជាកន្លែងដែលខ្ញុំបានសម្ភាសអ្នកផ្សព្វផ្សាយសាសនាវ័យក្មេង ម្នាក់មកពីរដ្ឋចាតា។ ខ្ញុំបាននឹកចាំពីការនិយាយនឹងគាត់ថា «តើអ្នកមានបានផ្ញើរសំបុត្រទៅឪពុកម្តាយរបស់

អ្នករាល់សប្តាហ៍ដែរឬទេ?»

គាត់បានឆ្លើយថា «បាទ បងប្រុស ម៉ែនសុន»។

បន្ទាប់មកខ្ញុំសួរថា «តើអ្នកចូលចិត្តទទួលបានសំបុត្រមកពីផ្ទះដែរឬទេ?»

គាត់មិនឆ្លើយទេ។ បន្ទាប់ពីការឈប់មួយសន្ទុះ ខ្ញុំបានសួរថា «តើនៅពេលណា ជាពេលចុងក្រោយ ដែលអ្នកបានទទួលសំបុត្រមកពីផ្ទះ?»

ដោយសម្លេងញ័រៗ គាត់ឆ្លើយថា «ខ្ញុំមិនដែលទទួលបានសំបុត្រមកពីផ្ទះទេ។ ឪពុកគ្រាន់តែជាឪពុក ហើយម្តាយ មិនមែនជាសមាជិកនៃសាសនាចក្រទេ។ ពួកគាត់បានអង្វរខ្ញុំមិនឱ្យមកបេសកកម្មទេ។ ពួកគាត់បាននិយាយថា បើសិនជាខ្ញុំទៅបេសកកម្ម នោះពួកគាត់នឹងមិនសរសេរសំបុត្រមកខ្ញុំទេ។ តើខ្ញុំគួរធ្វើយ៉ាងណាទៅ?»

ខ្ញុំបានអធិស្ឋានដោយស្ងាត់ៗទៅកាន់ព្រះវរបិតាសូតិរបស់ខ្ញុំថា «តើទូលបង្គំគួរប្រាប់ដល់អ្នកបំរើវ័យក្មេងរូបនេះ អំពីទ្រង់អ្វីខ្លះ ដែលគាត់បានពលិកម្មអ្វីៗទាំងអស់ដើម្បីបំរើទ្រង់នោះ?» ការបំផុសគំនិតបានកើតមាន។ ខ្ញុំបាននិយាយថា «អែលឌើរ សូមអ្នកផ្ញើសំបុត្រមួយទៅម្តាយ និងឪពុករបស់អ្នក ជារៀងរាល់សប្តាហ៍អំពីបេសកកម្មរបស់អ្នក។ ចូរប្រាប់ពួកគាត់នូវអ្វីដែលអ្នកកំពុងតែធ្វើ។ ចូរប្រាប់ពួកគាត់ ថាអ្នកស្រឡាញ់ពួកគាត់ខ្លាំងប៉ុណ្ណា រួចហើយថ្លែងទីបន្ទាល់របស់អ្នកទៅកាន់ពួកគាត់»។

គាត់បានសួរថា «តើពួកគាត់នឹងសរសេរមកខ្ញុំវិញឬទេ?»

ខ្ញុំបានឆ្លើយថា «នោះពួកគាត់នឹងសរសេរមកអ្នកវិញ»។

នៅពេលយើងបានលាគ្នា ខ្ញុំបានទៅតាមផ្លូវរបស់ខ្ញុំ។ ប៉ុន្មានខែក្រោយមក ខ្ញុំបានចូលរួមនៅក្នុងសន្និសីទស្តុកមួយ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាប៉ែកខាងត្បូង ជាពេលដែលអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងរូបនោះបានមកជួបខ្ញុំ ហើយនិយាយថា «បងប្រុសម៉ែនសុន តើលោកនៅចាំខ្ញុំទេ? ខ្ញុំគឺជាអ្នកផ្សព្វផ្សាយសាសនាដែលមិនបានទទួលសំបុត្រមកពីម្តាយ ឬឪពុករបស់ខ្ញុំ អំឡុងពេល ប្រាំបួនខែដំបូងនៅក្នុងតំបន់បេសកកម្មរបស់ខ្ញុំ។ លោកបានប្រាប់ឱ្យខ្ញុំ អែលឌើរ ចូរផ្ញើសំបុត្រមួយទៅផ្ទះរាល់សប្តាហ៍ នោះឪពុកម្តាយរបស់អ្នកនឹងសរសេរមកអ្នកវិញ»។ បន្ទាប់មកគាត់បានសួរថា «តើលោកចាំការសន្យានោះទេ អែលឌើរ ម៉ែនសុន?»

ខ្ញុំនៅចាំ។ ខ្ញុំបានសួរថា «តើអ្នកបានទទួលដំណឹងពីឪពុកម្តាយរបស់អ្នកទេ?»

គាត់បានលូកចូលក្នុងហោប៉ៅរបស់គាត់ ហើយដកយកនូវសំបុត្រជាច្រើន ដែលមានចងនឹងកៅស៊ូ គាត់យកសំបុត្រមួយនៅលើគេ ហើយនិយាយថា «ខ្ញុំបានទទួលដំណឹងមកពីឪពុកម្តាយរបស់ខ្ញុំ! សូមស្តាប់សំបុត្រមកពី ម្តាយរបស់ខ្ញុំមួយនេះ៖ កូនប្រុស យើងរីករាយណាស់ដែលបានទទួលសំបុត្ររបស់កូន។ យើងមានមោទនភាពចំពោះកូន ជាអ្នកផ្សព្វផ្សាយសាសនារបស់យើង។ ស្មានទៅមើល? ប៉ាត្រូវបានតែងតាំងជាសង្ឃ។ គាត់កំពុងតែរៀបចំខ្លួន ដើម្បីធ្វើបុណ្យជ្រមុជទឹកឱ្យម៉ាក់។ ម៉ាក់កំពុងតែជួបរៀននឹងអ្នកផ្សព្វផ្សាយសាសនា ហើយរយៈពេលមួយឆ្នាំចាប់ពីពេល នេះទៅ យើងចង់ទៅរដ្ឋកាលីហ្វ័រញ៉ា នៅពេលកូនបញ្ចប់បេសកកម្មរបស់កូន ពីព្រោះយើងទាំងពីរនាក់ ព្រមទាំងកូន ចង់ក្លាយជាគ្រូសារអស់កល្បជានិច្ច ដោយការចូលទៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់»។ អ្នកផ្សព្វផ្សាយសាសនារីយកេងរូបនេះបានសួរថា «បងប្រុសម៉ែនសុន តើព្រះវរបិតាសូតិ តែងតែឆ្លើយចំពោះការអធិស្ឋាន និងបំពេញតាមការសន្យាទាំងឡាយរបស់សាវកឬ?»

ខ្ញុំបានឆ្លើយតបថា «នៅពេលមនុស្សម្នាក់មានជំនឿ ដូចដែលអ្នកបានបង្ហាញ នោះព្រះវរបិតាសូតិរបស់យើង ស្តាប់ឮនូវការអធិស្ឋានដូច្នោះ ហើយចម្លើយនឹងមានតាមផ្លូវរបស់ទ្រង់ផ្ទាល់»។

មានដៃស្អាតស្អំ និងចិត្តបរិសុទ្ធ និងការស្ម័គ្រចិត្ត បានធ្វើឱ្យមានទំនាក់ទំនងជាមួយនឹងព្រះ។ ពរជ័យមួយដែលបញ្ជូនមកពីស្ថានសួគ៌ បានឆ្លើយចំពោះការអធិស្ឋានដោយអស់ពីចិត្ត នៃដួងចិត្តរាបសាររបស់អ្នកផ្សព្វផ្សាយសាសនា។

បងប្អូនប្រុសទាំងឡាយ នេះជាការអធិស្ឋានរបស់ខ្ញុំ សូមឱ្យយើងអាចរស់នៅដូច្នោះ ដើម្បីយើងអាចទំនាក់ទំនងនឹងស្ថានសួគ៌ ហើយត្រូវបានប្រទានពរស្រដៀងគ្នានេះផងដែរ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។

កំណត់ចំណាំ

1. Miguel de Cervantes, Familiar Quotations, John Bartlett, comp., Emily Morison Beck, ed., Boston: Little, Brown and Co., 1968, ទំព័រ 197។
2. និក្ខមនំ 20:7។
3. មាត្រានៃសេចក្តីជំនឿ 1:13។
4. ភូរិនថូសទី 1 3:16--17។

5. Familiar Quotations ទំព័រ 647។

6. នីហ្វៃទី 3 20:41។

7. កូរិនថូសទី 1 10:13។

8. អេសាយ 1:18។